

NEW MEXICO STATE LAND OFFICE  
OFFICE OF THE STATE GEOLOGIST  
SANTA FE, NEW MEXICO

## MISCELLANEOUS REPORTS ON WELLS

Submit this report in duplicate to the State Geologist or proper Oil and Gas Inspector within ten days after the work specified is completed. It should be signed and sworn to before a notary public for reports on beginning drilling operations, results of shooting well, results of test of water shut-off, result of abandonment of well, and other important operations, even though the work was witnessed by the State Geologist or Oil and Gas Inspector. Reports on minor operations need not be signed and sworn to before a notary public, but such operations should be witnessed by an Oil and Gas inspector if possible.

Indicate nature of report by checking below:

REPORT ON BEGINNING DRILLING OPERATIONS		REPORT ON DEEPENING WELL	
REPORT ON RESULT OF SHOOTING WELL		REPORT ON PULLING OR OTHERWISE ALTERING CASING	
REPORT ON RESULT OF TEST OF WATER SHUT-OFF	<b>X</b>	REPORT ON REPAIRING WELL	
REPORT ON RESULT OF ABANDONMENT OF WELL			

**Hobbs, New Mexico**

**May 3, 1935**

Mr. **E. H. Wells** State Geologist,  
Santa Fe, N. Mex.

Place

Date

Following is a report on the work done and the results obtained under the heading noted above at the **Amerada Petroleum Corporation** **Dyer** Well No. **1** in the **SW 1/4 of NE 1/4** of Sec. **31** of T. **25S**, R. **37E**, N. M. P. M., **Lea** County.

The dates of this work were as follows:

Notice of intention to do the work was (was not) submitted on Form SG **103** on **May 1**, 19**35**, and approval of the proposed plan was (was not) obtained. (Cross out incorrect words.)

### DETAILED ACCOUNT OF WORK DONE AND RESULTS OBTAINED

**Well was tested after drilling cement plug from 12 1/2" casing. Bailed to bottom and allowed to stand undisturbed for one hour. Bailer was again run to bottom and no water had accumulated in well.**

DUPLICATE

Subscribed and sworn to before me this

\_\_\_\_\_ day of \_\_\_\_\_, 19\_\_\_\_

Notary Public

My Commission expires \_\_\_\_\_

Remarks:

I hereby swear or affirm that the information given above is true and correct.

Name **F. A. Looking**

Position **Farm Boss**

Representing **Amerada Petroleum Corporation**

Address **Hobbs, New Mexico.**

APPROVED AS OF

BY **[Signature]**

Name

Title

N.C.R.

# REPORT OF THE STATE GEOLOGIST

OF THE STATE OF NEW YORK

FOR THE YEAR 1891

## REPORT OF THE STATE GEOLOGIST

The report of the State Geologist for the year 1891, is a continuation of the work begun in the previous year. It contains a detailed description of the geological formations of the State, and a list of the minerals and fossils found in them. The report is divided into two parts, the first of which is a general description of the geology of the State, and the second of which is a list of the minerals and fossils found in the various formations.

### GENERAL DESCRIPTION OF THE GEOLOGY OF THE STATE

FORMATION	MINERALS	Fossils
Albany	Quartz, Feldspar, Mica, etc.	Trilobites, etc.
Catskill	Quartz, Feldspar, Mica, etc.	Trilobites, etc.
Helderberg	Quartz, Feldspar, Mica, etc.	Trilobites, etc.
Oriskany	Quartz, Feldspar, Mica, etc.	Trilobites, etc.
Shinarump	Quartz, Feldspar, Mica, etc.	Trilobites, etc.
Tioga	Quartz, Feldspar, Mica, etc.	Trilobites, etc.
Utica	Quartz, Feldspar, Mica, etc.	Trilobites, etc.
Watkins	Quartz, Feldspar, Mica, etc.	Trilobites, etc.
Wenatchee	Quartz, Feldspar, Mica, etc.	Trilobites, etc.
Yankee	Quartz, Feldspar, Mica, etc.	Trilobites, etc.

The above table gives a general description of the geology of the State, and a list of the minerals and fossils found in the various formations. The formations are arranged in the order of their age, from the oldest to the youngest.

The minerals and fossils found in the various formations are listed in the following table:

MINERALS	Fossils
Quartz, Feldspar, Mica, etc.	Trilobites, etc.
Quartz, Feldspar, Mica, etc.	Trilobites, etc.
Quartz, Feldspar, Mica, etc.	Trilobites, etc.
Quartz, Feldspar, Mica, etc.	Trilobites, etc.
Quartz, Feldspar, Mica, etc.	Trilobites, etc.
Quartz, Feldspar, Mica, etc.	Trilobites, etc.
Quartz, Feldspar, Mica, etc.	Trilobites, etc.
Quartz, Feldspar, Mica, etc.	Trilobites, etc.
Quartz, Feldspar, Mica, etc.	Trilobites, etc.
Quartz, Feldspar, Mica, etc.	Trilobites, etc.

The above table gives a list of the minerals and fossils found in the various formations. The minerals are arranged in the order of their abundance, and the fossils are arranged in the order of their age.

The report of the State Geologist for the year 1891, is a continuation of the work begun in the previous year. It contains a detailed description of the geological formations of the State, and a list of the minerals and fossils found in them.

The report is divided into two parts, the first of which is a general description of the geology of the State, and the second of which is a list of the minerals and fossils found in the various formations.

The above table gives a general description of the geology of the State, and a list of the minerals and fossils found in the various formations. The formations are arranged in the order of their age, from the oldest to the youngest.

The minerals and fossils found in the various formations are listed in the following table:

MINERALS	Fossils
Quartz, Feldspar, Mica, etc.	Trilobites, etc.
Quartz, Feldspar, Mica, etc.	Trilobites, etc.
Quartz, Feldspar, Mica, etc.	Trilobites, etc.
Quartz, Feldspar, Mica, etc.	Trilobites, etc.
Quartz, Feldspar, Mica, etc.	Trilobites, etc.
Quartz, Feldspar, Mica, etc.	Trilobites, etc.
Quartz, Feldspar, Mica, etc.	Trilobites, etc.
Quartz, Feldspar, Mica, etc.	Trilobites, etc.
Quartz, Feldspar, Mica, etc.	Trilobites, etc.
Quartz, Feldspar, Mica, etc.	Trilobites, etc.

The above table gives a list of the minerals and fossils found in the various formations. The minerals are arranged in the order of their abundance, and the fossils are arranged in the order of their age.

The report of the State Geologist for the year 1891, is a continuation of the work begun in the previous year. It contains a detailed description of the geological formations of the State, and a list of the minerals and fossils found in them.